

**ជំនួបរវាង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
និងឯកឧត្តម XU BU ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន**

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ៣:០០ រសៀល នៅទីស្តីការក្រសួង ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឲ្យឯកឧត្តម XU BU ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំអាស៊ាន នៅទីក្រុងហ្សាការតា ចូលជួបសម្តែងការគួរសម។

នៅក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចរបស់ឯកឧត្តម XU BU ដែលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន និងទំនាក់ទំនងអាស៊ាន-ចិន។

ចំពោះទំនាក់ទំនងកម្ពុជា-ចិន ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះការរីកចម្រើនជ័រជំរៅនៃទំនាក់ទំនងទ្វេភាគី និងបានថ្លែងអំណរគុណក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការជួយឧបត្ថម្ភគ្រប់បែបយ៉ាង និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃរបស់ចិនក្នុងរយៈកាលកន្លងមក លើគ្រប់វិស័យដែលបានរួមចំណែកយ៉ាងសំខាន់ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម Xi Jinping ប្រធានាធិបតីចិន មកកម្ពុជាកាលពីឆ្នាំមុន បានបង្ហាញពីថាមពលនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ បញ្ជាក់ពីភាពជាដៃគូជ័រជំរៅ ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាព សម្រាប់តំបន់ និងការគោរពគ្នា ការជួយគាំទ្រគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក។

នៅក្នុងឱកាសជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបអំពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារ និងថែទាំទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន ដើម្បីជាប្រយោជន៍ដល់ការរួមចំណែករក្សាសន្តិភាពស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសមិទ្ធផលធំៗ ដែលអាស៊ាន និងចិន សម្រេចបានក្នុងក្របខណ្ឌទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន និងការអនុម័តឯកសារសំខាន់ជាច្រើន រួមមាន សេចក្តីប្រកាសរួមរបស់រដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកអាស៊ាន និងចិន ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ការបង្កើតខ្សែទូរស័ព្ទពិសេសរវាងក្រសួងការបរទេសនៃប្រទេសសមាជិកអាស៊ាននិងចិន និងការចេញសេចក្តីប្រកាសរួមស្តីពីការអនុវត្តក្រមសម្រាប់ការពិបប្រទះដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) នៅក្នុងសមុទ្រចិនខាងត្បូង និងការតាក់តែងក្របខណ្ឌនៃក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង (COC framework) ឲ្យបាននៅ

ពាក់កណ្តាលឆ្នាំ២០១៧។ **ឯកឧត្តមទេសរដ្ឋមន្ត្រី** ក៏បានលើកឡើងផងដែរថា ដើម្បីចូលរួមចំណែកក្នុងការ តាក់តែង COC framework ឲ្យបានឆាប់ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងាររួមអាស៊ាន-ចិន ស្តីពី DOC លើកទី២០ ពីថ្ងៃទី ២៩-៣០ ខែមីនា ឆ្នាំ២០១៧ នៅខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានកត់សម្គាល់នូវការវិវឌ្ឍន៍ និងសភាពការណ៍ជាវិជ្ជមានថ្មីៗ នៅសមុទ្រចិន ខាងត្បូង និងបានបញ្ជាក់ឡើងវិញអំពីជំហររបស់កម្ពុជាគាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍ DOC ឲ្យបានពេញ លេញ មានប្រសិទ្ធភាព និងទាំងស្រុង ដើម្បីបង្កើតឲ្យមានបរិយាកាសអំណោយផល ដល់ការឈានទៅសម្រេច បាននូវក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង(COC) មួយដ៏ចាំបាច់ និងប្រកបដោយប្រសិទ្ធភាព។ ចំពោះ ជម្លោះដែនដី និងអធិបតេយ្យនៅសមុទ្រចិនខាងត្បូង **ឯកឧត្តមទេសរដ្ឋមន្ត្រី** បានគូសបញ្ជាក់ថា ត្រូវដោះស្រាយ ដោយភាគីពាក់ព័ន្ធដោយផ្ទាល់ ដោយអនុលោមតាមគោលការណ៍នៃច្បាប់អន្តរជាតិនានា ដែលត្រូវបានទទួល ស្គាល់ជាសកល រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982)។

ឯកឧត្តម XU BU បានពាំនាំនូវការសាកសួរសុខទុក្ខរបស់ **ឯកឧត្តម វ៉ាន់ យី (WANG Yi)** រដ្ឋមន្ត្រីការ បរទេសចិន ជូនចំពោះ**ឯកឧត្តមទេសរដ្ឋមន្ត្រី** និងបានបញ្ជាក់ថា ចិនតែងតែចាត់ទុកកម្ពុជា ជាមិត្តជិតស្និទ្ធជ៏ សំខាន់ និងជាដៃគូដែលគួរទុកចិត្ត ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រទេស និងសម្របសម្រួលគ្នាដោះស្រាយ នូវបញ្ហាតំបន់ និងអន្តរជាតិនានា។ ចិន យល់ថា ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ កម្ពុជា-ចិន បានពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឲ្យកាន់តែល្អប្រសើរឡើង។

ឯកឧត្តម XU BU បានកត់សម្គាល់អំពីការវិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងអាស៊ាន-ចិន ជាពិសេស សមិទ្ធផលដែលសម្រេចបានកន្លងមកលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ ដែលបានឆ្លុះបញ្ចាំងអំពីភាពស៊ី ជម្រៅ និងភាពជិតស្និទ្ធនៃទំនាក់ទំនងអាស៊ាន និងចិន។ ក្នុងន័យនេះ **ឯកឧត្តម XU BU** បានបញ្ជាក់សារជាថ្មី ថា ចិននឹងខិតខំជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីបញ្ចប់ការរៀបចំតាក់តែងក្របខណ្ឌនៃក្រមប្រតិបត្តិនៅ សមុទ្រចិនខាងត្បូង ឲ្យបាននៅពាក់កណ្តាលឆ្នាំ២០១៧។

ឯកឧត្តម XU BU បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសំខាន់របស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិកអាស៊ាន ដែលបានរួមចំណែកយ៉ាងសកម្មដល់ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព នៅក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្ត្រី និង**ឯកឧត្តម XU BU** ក៏បានពិភាក្សាពីសភាពការណ៍ទូទៅ និងបញ្ហាប្រឈមក្នុង តំបន់ និងបញ្ហាអន្តរជាតិរួមមានបញ្ហាកេរវកម្ម បញ្ហាអ៊ីស្លាមជ្រុលនិយម ជាដើម។

កិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែង និងចំណងដ៏ជិតស្និទ្ធរវាងកម្ពុជា និងចិន និងបាន បញ្ចប់ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាល។

ភ្នំពេញ ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៧